



អេស៊ីលីដា ក្រុមហ៊ុន ត្រននឹង សេនធំ

ACLEDA Training Center Ltd.

ការិយាល័យកណ្តាល

លេខ : អក្រស ១៩៩៨ /១៤

អគ្គនាយក អេស៊ីលីដា ក្រុមហ៊ុន ត្រននឹង សេនធំ

គោរពបូក

តំណាងសមាជិក-សមាជិកក្រុមគ្រូបង្វឹកហ្វឹកហ្វឺនៃ នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល, ការិយាល័យរដ្ឋបាល,
ការិយាល័យវិស្វកម្ម, ការិយាល័យពិធីការ និងការិយាល័យបណ្តុះបណ្តាលមនុស្ស

កម្មវត្ថុ : វគ្គហ្វឹកហ្វឺនការងារដំបូងសម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ទៅជា ប្រធាន-អនុ
ប្រធានជំនួយការបម្រើអតិថិជនសាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាព័ទ្ធជានី និង
សាខាស្រុកកម្រិត " ក " (Off-Class Training)

- យោង :**
- សេចក្តីសម្រេចលេខ : អក្រស ០៩៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលការណ៍ប្រតិបត្តិ ហ្វឹកហ្វឺន និងអភិវឌ្ឍន៍ធនធានមនុស្ស ។
 - អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ និងគាំទ្រ លើសេវាហ្វឹកហ្វឺនផ្ទៃក្នុងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អេស៊ីលីដា ក្រុមហ៊ុន ត្រននឹង សេនធំ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងការធ្វើសោធនកម្ម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។
 - សេចក្តីសម្រេចលេខ : អក្រស ០៨៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីហ្វឹកហ្វឺនការងារដំបូង សម្រាប់កម្មករនិយោជិត ដែលត្រូវបានដំឡើងថ្នាក់ និង/ឬផ្លាស់ប្តូរមុខតំណែង នៅលំដាប់សាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
 - លិខិតលេខ : កធម ២៣៧៨/១៤ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូងដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
 - លិខិតលេខ : កធម ២៤៣៩/១៤ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូងដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
 - លិខិតលេខ : កធម ២៤៥៤/១៤ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូងដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
 - តម្រូវការចាំបាច់ ដើម្បីឱ្យកម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ ឬផ្លាស់ប្តូរមុខតំណែងទទួលបាននូវចំណេះដឹង ជំនាញ ស្របតាមមុខតំណែង ។

តបតាមកម្មវត្ថុ និងយោងខាងលើ អេស៊ីលីដា ក្រុមហ៊ុន ត្រននឹង សេនធំ នឹងមានរៀបចំបើកវគ្គហ្វឹកហ្វឺនការងារដំបូង (Off-Class Training) សម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ជាប្រធាន-អនុប្រធានជំនួយការបម្រើអតិថិជនសាខាធនាគារអេស៊ីលីដាភីអិលស៊ីសាខាព័ទ្ធជានី និងសាខាស្រុកកម្រិត " ក " ដូចមានរាយនាមខាងក្រោម ៖

១- **លោក នាយ នាយិកា** ប្រធានជំនួយការបម្រើអតិថិជន សាខាស្រុកគងពិសី-ឃុំស្ពឺក្រពើ

២- លោក ហាត់ ហ៊ុន	អនុប្រធានជំនួយការបម្រើអតិថិជន	សាខាបឹងក្របែក
៣- លោក ពល កក្កដា	អនុប្រធានជំនួយការបម្រើអតិថិជន	សាខាស្រុកឈូក-ឃុំសត្វពង
៤- លោក គ្រឿង បូជិ	អនុប្រធានជំនួយការបម្រើអតិថិជន	សាខាស្រុកពួក-ឃុំពួក

នៅនាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ការិយាល័យរដ្ឋបាល ការិយាល័យវិស្វកម្ម ការិយាល័យធនធានមនុស្ស និងការិយាល័យពិភាក្សា ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៤ ។

អាស្រ័យហេតុនេះ សូមតំណាងសមាជិក-សមាជិកាក្រុមគ្រូហ្វឹកហ្វឺន មេត្តាចាត់ចែងបណ្តាលការហ្វឹកហ្វឺនដល់កម្មករនិយោជិតដែលមានមុខតំណែងដូចបានរៀបរាប់ខាងលើតាមកាលបរិច្ឆេទនិងទីកន្លែងដូចបានជម្រាបជូន ។

សូមតំណាងសមាជិក-សមាជិកាក្រុមគ្រូហ្វឹកហ្វឺន ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤
ជ, អគ្គនាយក
នាយកការិយាល័យសិក្សា និងកិច្ចការនិស្សិត

This is an electronic letter sent by Sovanne Tourt

ជូនគ្រប់មកជាមួយ

- កាលវិភាគវគ្គហ្វឹកហ្វឺន

ចម្លងជូន

- នាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល
" ដើម្បីជ្រាបជាឯកសារ "
- នាយក ធនាគារ អេស៊ីលីដា សាខាបឹងក្របែក, សាខាស្រុកឈូក-ឃុំសត្វពង,
សាខាស្រុកពួក-ឃុំពួក និងសាខាស្រុកគងពិសី-ឃុំស្ម័គ្រព័
" ដើម្បីជ្រាបជាឯកសារ និងចាត់បញ្ជូន "
- ឯកសារ-កាលប្បវត្តិ